



Православный молитвослов издали на кхмерском языке



ការអធិស្ឋានពេលព្រឹក Morning prayers

នៅពេលដែលអ្នកភ្ញាក់ពីដំណេក ត្រូវភ្លើងដំបៅ ត្រូវធ្វើបដាសប្រាណដើម្បី និងម្នាក់
និងវាយ «គួងព្រះឆាយ ព្រះវេទិកា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ។ អាវិមេ ។»

បញ្ចប់អកស្ករមេត្តាបង្គំ ។ នៅពេលដែលអ្នករៀនសូត្រស្តាប់ចុះ និងម្នាក់និយាយ
ការអធិស្ឋានទាំងនេះ ដោយយកចិត្តទុកដាក់ «និព្វានជាប្រាសាទដ៏ធំ សុខ អាណិត មេត្តា
ខ្ពស់បង្គំជាមនុស្សជាតិ ។» ពួក ១៨០៣

សិរីរុងរឿងរបស់អ្នក ព្រះរបស់ពួកយើង សិរីរុងរឿងរបស់អ្នក ។

ការអធិស្ឋានដល់ព្រះវិញ្ញាណបរិសុទ្ធ

និស្សិតព្រះមហាក្សត្រ ដ៏ជួយការពារ ព្រះវិញ្ញាណដែលរស់នៅក្នុងសេចក្តីជិត ដែល
មានវត្តមាននៅគ្រប់ទីកន្លែង និងបំពេញគ្រប់ការទាំងអស់ ឬសកលនៃសេចក្តីអំណើច
និងទ្រង់ដែលព្រះបាទឧទ្ទិសដ៏ធំ សុខមេត្តាពុលមក និងរស់នៅជាមួយពួកយើង និង
លាងសម្អាតដល់យើងខ្ញុំ ឲ្យគ្រប់អំពើអាក្រក់ទាំងឡាយ និងសុខមេត្តាសង្គ្រោះដល់
ព្រលឹង ពួកយើងខ្ញុំព្រះសប្បុរស ។

មកពីបុណ្យ ចំណើនរស់ឡើងវិញ រហូតដល់បុណ្យនៃបុណ្យថ្ងៃទីហាសិប រៀនចុះនៃ
សកម្មភាពបរិសុទ្ធនៃការអធិស្ឋាន «និស្សិតព្រះមហាក្សត្រ» ត្រូវបានរក ចំងងទុកកម្លាំង
នេះ «ព្រះគ្រីស្ទ ត្រូវបានកើនឡើងពីការស្លាប់ការស្លាប់បានរស់ឡើង ដោយការស្លាប់ ហើយ
អស់អ្នកដែលបញ្ចុះក្នុងចុងនេះ គ្រប់ពេលប្រទានដ៏ធំ ។»

ព្រះដ៏សុខ ដ៏សុខនិងដ៏រីករាយ ដ៏សុខនិងមិនចេះចប់ សុខអាណិតមេត្តាយើង ។ (១)

Представительством Русской Православной Церкви в Таиланде по просьбе православных верующих в Камбодже издан православный молитвослов на кхмерском языке. Завершился более чем годовой труд инициативной группы, которую составили как православные кхмеры, так и верующие из традиционно православных стран, проживающие в Камбодже.

Активное участие в работе по переводу молитвословий на кхмерский язык и подготовке издания приняли Д. Никитин и иеромонах Паисий (Ипате), исполняющий обязанности настоятеля православных приходов в Камбодже.

Молитвослов на понятном для местных жителей языке будет востребован, так как за последнее время уже несколько десятков кхмеров сознательно приняли Православие, пройдя соответствующую катехизацию. И число таких людей продолжает увеличиваться.

На данный момент в типографии Представительства Русской Православной Церкви в Королевстве Таиланд отпечатано 150 экземпляров молитвослова с возможностью последующей допечатки неограниченного количества.

Ожидается, что этот дар Церкви православным кхмерам лично передаст руководитель Управления Московской Патриархии по зарубежным учреждениям архиепископ Егорьевский Марк. Иерарх посетит Камбоджу 24-26 октября 2015 года по случаю освящения построенного в городе Сиануквиле храма во имя великомученика и целителя Пантелеимона, сообщает **сайт Представительства Русской Православной Церкви в Таиланде**.

Служба коммуникации ОВЦС

Источник: <https://mospat.ru/ru/news/50080/>